

ព័ត៌មានប្រចាំខែកញ្ញា

ជម្រាបសួរ លោក លោកស្រី ដែលជាមាតា បិតា ឬអ្នកអាណាព្យាបាលសិស្ស ទាំងអស់!

សូមស្វាគមន៍ការចូលរៀនឡើងវិញរបស់សិស្សានុសិស្សរបស់យើងបន្ទាប់ពីឈប់សម្រាករយៈពេលដ៏ខ្លីដើម្បីចូលរួមអបអរសាទរពិធីបុណ្យកុំប៉ិណ្ណ ។ ហើយពេលវេលាបន្តទៅទៀតនេះគឺយើងផ្ដោតទៅលើការប្រឡងបញ្ចប់ត្រីមាស ទី១ ក្នុងឆ្នាំសិក្សាថ្មីនេះ ។

សូមជម្រាបលោក លោកស្រីផងដែរសាលានឹងចាប់ផ្ដើមរៀបចំកម្មវិធី សិស្សឆ្លើមប្រចាំខែក្នុងសិក្សាថ្មី២០២២ តាមកាលបរិច្ឆេទខាងក្រោម ៖

- **សម្រាប់ខែតុលា** : កម្រិតមត្តេយ្យសិក្សា នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០២២វេលាម៉ោង៨.១៥ព្រឹក និងកម្រិតបឋមសិក្សា(ទី១ដល់ទី៦) នៅថ្ងៃសុក្រទី ០៧ខែតុលាឆ្នាំ២០២២ វេលាម៉ោង ៨.១៥ ព្រឹក ។
- **សម្រាប់ខែវិច្ឆិកា** : កម្រិតមត្តេយ្យសិក្សា នៅថ្ងៃព្រហស្បតិ៍ ១០ខែវិច្ឆិកា និងកម្រិតបឋមសិក្សា (ទី១ដល់ទី៦)នៅថ្ងៃសុក្រទី១១ ខែវិច្ឆិកា ឆ្នាំ ២០២២ ។

នៅខែកញ្ញាកន្លងទៅនេះសាលាក៏បានរៀបចំកិច្ចប្រជុំជាមួយកូនៗ សិស្សានុសិស្សចំនួន២លើក ដើម្បីជាការផ្តល់ជំនួយនិងសិស្សានុសិស្សអំពី ការធ្វើជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ ព្រមទាំងក្រើនរំលឹកពីបទបញ្ញតិ និងវិន័យទូទៅរបស់សាលាផងដែរ។ ក្នុងកិច្ចប្រជុំនោះផងដែរ លោកនាយក កម្មវិធីអន្តរជាតិ ក៏បានប្រកាសក្រុមសិស្សដែលបានទទួលជោគជ័យពីការមក រៀនទៀងទាត់ និងក្រុមសិស្សប្រចាំសាលា (House) ដែលទទួលបានពាន ប្រចាំខែ។ សូមលោក លោក ស្រីចូលរួមអានព័ត៌មានប្រចាំថ្នាក់ដែលបង្ហាញ ពីសកម្មភាពវឌ្ឍនភាពរបស់កូនៗជាប្រចាំក្នុងកម្មវិធី Class Dojo ។

ព្រឹត្តិការណ៍សំខាន់ៗ/សកម្មភាព/ព័ត៌មាន/ទិសដៅ

បន្ទាប់ពីសិស្សានុសិស្សបានស្គាល់មិត្តរួមថ្នាក់ និងមិត្តភក្ដិដទៃ សាលា បានបង្កើនទម្លាប់ថ្មីដោយផ្ដោតទៅលើការសិក្សា ការអភិវឌ្ឍន៍ខ្លួនឯង និងភាព ម្ចាស់ការដែលជាប្រធានបទបញ្ចូលទៅក្នុងកិច្ចការផ្ទះនិងព្រឹត្តិបត្តិព័ត៌មានលើក ក្រោយ។ សូមលោក លោកស្រីចូលរួមអាន និងជួយជម្រុញការសិក្សាកូនៗ ឲ្យកាន់តែប្រសើរ និងមានភាពឯករាជ្យជាងមុន។ ម៉្យាងវិញទៀត សូមលោក លោកស្រីជួយជម្រុញឲ្យពួកគេស្លៀកពាក់ឯកសណ្ឋានរៀន និងកីឡា(ម៉ោងកីឡា) ឲ្យបានស្អាតបាត និងត្រឹមត្រូវដើម្បីបង្កើនទំនុកចិត្តលើការសិក្សា ថែមមួយកម្រិត ទៀត។

កម្មវិធីសំខាន់ៗក្នុងខែតុលា

- ១.កម្មវិធីសិស្សឆ្លើមប្រចាំខែ ៖ ថ្ងៃទី០៦ និងទី០៧
- ២.ហ្វឹកហាត់ជម្លៀសសិស្សពេលមានអាសន្ន (Fire drill) នៅថ្ងៃទី១៣ វេលាម៉ោង៩.០០ព្រឹក
- ៣.ប្រឡងបញ្ចប់វគ្គ ៖ ថ្ងៃទី២៤ ដល់ថ្ងៃទី២៨
- ៤.កម្មវិធីតាំងពិព័ណ៌មនុស្សធម៌ប្រចាំឆ្នាំ ៖ ថ្ងៃទី២៩
- ៥.កម្មវិធី Halloween ចាប់ពីថ្ងៃទី៣១



ការពិនិត្យកិច្ចការផ្ទះ និងជួយពន្យល់កូនៗ ពីសំណាក់លោក លោកស្រីបូកផ្សំជាមួយនឹងបទពិសោធន៍ និងជំនាញ ពិតជាមានសារៈសំខាន់មិនអាចកាត់ថ្លៃបាន ដែលជាការ ជួយគាំទ្រដោយផ្ទាល់ និងដោយប្រយោល ដល់ដំណើរ ការសិក្សារបស់កូនៗ ។



AND THE WINNER IS.....

គន្លឹះជួយឲ្យជោគជ័យនៃការសិក្សានៅសាលារៀនគឺការរៀននៅផ្ទះ និងការចូលរួមអប់រំពីសំណាក់លោក លោកស្រី ។ ការចូលរួមសហការពីសំណាក់អាណាព្យាបាលមានដូចជា ៖ ជួយពន្យល់កិច្ចការផ្ទះ បណ្តុះជំនឿទុកចិត្តលើខ្លួនឯង និងការលើកទឹកចិត្តពេលកូនទៅរៀន។ អត្ថប្រយោជន៍ជាច្រើនដែលទទួលបានពីការជួយពន្យល់កិច្ចការផ្ទះគឺ មានពេលវេលាជាមួយកូនៗការដឹងពីចំណុចខ្លាំង និងចំណុចដែលត្រូវកែលម្អ របស់កូនៗធ្វើឱ្យការសិក្សារបស់កូនៗកាន់តែមានអត្ថន័យ និងមានក្តីសង្ឃឹម ។

តើការជួយបង្រៀននៅផ្ទះរបស់លោកលោកស្រីមានឥទ្ធិពលដូចម្តេចខ្លះដល់កូនៗសិស្សានុសិស្ស!

ជាវិជ្ជមានគឺការចូលរួមរបស់លោក លោកស្រីគឺជួយកាត់បន្ថយ ភាពតានតឹងផ្លូវអារម្មណ៍ និងការថប់បារម្ភពេលពួកគេកំពុងជួប ការលំបាកលើប្រធានបទណាមួយព្រោះឪពុកម្តាយ តែងតែធ្លាប់មានបទពិសោធន៍ និង ជំនាញលើប្រធានបទជាច្រើន និងច្រើនមុខវិជ្ជារួមទាំង បទពិសោធន៍ជីវិតផងដែរ ។

មាតាបិតាអាចជួយកូនៗយល់កាន់តែច្បាស់ពីអត្ថន័យ និងអត្ថរសនៃមេរៀន កាន់តែច្បាស់ ។

ឪពុកម្តាយដែលចូលរួមជួយធ្វើកិច្ចការផ្ទះ ពួកគាត់នឹងកាន់តែមានជំនាញនឹងចងចាំឡើងវិញមុខវិជ្ជាដែលពួកគាត់ធ្លាប់រៀនហើយកូនៗនឹងចងចាំពេលវេលាពេលវេលា ជាមួយពួកគេ ពេលធ្វើកិច្ចការផ្ទះឬកិច្ចការសាលាជាមួយគ្នា ។ កូនៗកាន់តែ រៀនពូកែមានការប្រាស្រ័យទាក់ទងសង្គមល្អ និងជំនឿទុកចិត្តកាន់តែប្រសើរ ។ ទស្សនៈឪពុកម្តាយចំពោះកូន គឺចង់បំពេញភាពខ្វះខាត និងបង្កើនភាពខ្លាំងរបស់ពួកគេ និងមានពេលវេលានៅជាមួយកូនហើយឪពុកម្តាយកាន់តែដឹងច្បាស់ថាអ្វីជាចំណុចខ្លាំង និងចំណុចខ្សោយរបស់កូន ។

ក្នុងបរិបទនៃជំងឺកូវីដ១៩ ឪពុកម្តាយបានចូលរួម ដោយផ្ទាល់ជាមួយកិច្ចការសាលា និងកិច្ចការផ្ទះរបស់កូនហើយ ការចូលរួមរបស់លោក លោកស្រីចាប់ពីពេលនេះគឺពិតមានសារៈ សំខាន់ជាងពេលណាទាំងអស់ ។

យើងចង់ជំរុញបរិយាកាសកិច្ចការផ្ទះឲ្យមានភាពវិជ្ជមានមានសារៈសំខាន់សម្រាប់ការរៀនសូត្រនិងមានភាពច្បាស់លាស់ ។ យើងក៏ត្រូវការជំនួយពីការប្រើប្រាស់បច្ចេកវិទ្យា និងសម្ភារសិក្សាដើម្បីជំរុញដល់ការសិក្សាកូនៗ

សូមចូលរួមទាំងអស់គ្នា ដើម្បីជាប្រយោជន៍សម្រាប់ការសិក្សា កូនៗ ។

ក្រុមទទួលបានពាន័យដំបូង:

. ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ គឺ ក្រុមប្រាសាទតាព្រហ្ម ទទួលបានពិន្ទុសរុប ៣៨៩



. ថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០២២ ក្រុមដែលទទួលបានគឺក្រុមបន្ទាយស្រី បានពិន្ទុ ២១២

សិស្សដែលមករៀនភ្ញៀវទាន់

ថ្ងៃទី០២ និងទី១៦ ខែកញ្ញាគឺថ្នាក់ទី៥ខ



អាសយដ្ឋាន

ផ្លូវក្រវ៉ាត់ក្រុង, ភូមិកក្រាញ់, សង្កាត់សៀមរាប, ក្រុងសៀមរាប, ខេត្តសៀមរាប

ទូរស័ព្ទលេខ: (+៨៥៥) (0) ១២ ៨៧

៨៧ ៨២ | (+៨៥៥)(0) ៨១ ៨៧ ៨៧ ៨២

Email: admin@issr.edu.kh

Social Media

Follow us on

1. Facebook page:

<https://www.facebook.com/issrprimary>

2. Website:

www.issr.edu.kh

Quote of the Month

“Alone we can do so little; together we can do so much.” – Helen Keller



I.S.S.R

We are One, But We are Many!